




ប្រើស្វ័យល្អិតដើម្បីឲ្យបានដឹងដំណឹងទាន់ចិត្ត!

ស្វ័យល្អិត School Loop ធ្វើឲ្យលោកអ្នកងាយស្រួលក្នុងការដឹងព័ត៌មានផ្សេងៗអំពីថ្នាក់រៀនរបស់កូនលោកអ្នកនិងនៅក្នុងក្រសួងអប់រំ ដោយប្រើកុំព្យូទ័រនៅផ្ទះឬគ្រឿងឧបករណ៍ចល័តរបស់លោកអ្នក។

School Loop អនុញ្ញាតឲ្យគ្រូបង្រៀនដាក់កិច្ចការដែលសិស្សធ្វើនៅផ្ទះ ព័ត៌មានពីថ្នាក់រៀនហើយនិងការរំលឹកផ្សេងៗ។ មាតាបិតាសិស្សសាលាមធ្យមសិក្សានិងវិទ្យាល័យអាចដែកមើលពិន្ទុ កិច្ចការ និងតារាងពេលថ្នាក់។ ថែមទៀត លោកអ្នកនឹងបានទទួលព័ត៌មានថ្មីៗពីសាលារៀនយើងផងដែរ។

ចុះឈ្មោះដើម្បីប្រើប្រាស់ស្វ័យល្អិតនៅក្នុងគេហទំព័រ (វេបសាយ) របស់សាលារៀនកូនលោកអ្នក។

- ១) ចុចលើពាក្យ "Register Now" នៅទំព័រដើម
- ២) ចុចលើពាក្យ "Parent Registration" ដើម្បីចុះឈ្មោះ
- ៣) បញ្ចូលព័ត៌មានទាំងឡាយដែលគេសួរហើយនិងជ្រើសរើសពាក្យសម្ងាត់មួយ។ លោកអ្នកនឹងត្រូវការលេខអត្តសញ្ញាណរបស់កូន ដែលជាលេខ "Perm ID" មាននៅលើផ្នែក "Student Info" នៅក្នុងទំព័រទិន្នន័យ ParentVUE របស់លោកអ្នក។



បើលោកអ្នកពុំមានទិន្នន័យ ParentVUE ឬពុំដឹងលេខអត្តសញ្ញាណរបស់កូន សូមទាក់ទងសាលាកូនលោកអ្នក។